


កម្មវិធីសុវត្ថិភាពភ្លើងឆេះព្រៃសហគមន៍

សូមមើលគេហទំព័រ pge.com/wildfiresafety សម្រាប់ព័ត៌មានបន្ថែម



ជាមួយនឹងការកំរាមកំហែងនៃភ្លើងឆេះព្រៃចេះតែកើនឡើងដែលរដ្ឋយើងកំពុងប្រឈម ក្រុមហ៊ុន PG&E កំពុងពង្រឹង និងពង្រីកកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនដើម្បីកាត់បន្ថយហានិភ័យនៃភ្លើងឆេះព្រៃ និងរក្សាសុវត្ថិភាពដល់អតិថិជន និងសហគមន៍របស់យើង។



50% នៃទឹកដីសេវាកម្មរបស់ក្រុមហ៊ុន PG&E ស្ថិតនៅក្នុងតំបន់ដែលមានការកំរាមកំហែងខ្ពស់

សីតុណ្ហភាពខ្ពស់ ស្ងួតខ្លាំង និងខ្យល់បក់ខ្លាំង បានបង្កើតលក្ខខណ្ឌនៅក្នុងរដូវរបស់យើង ដែលជាកន្លែងដែលមានគ្នាភ្លើងនៅពេលវេលា និងទីកន្លែងមិនល្អអាចនាំឱ្យមានភ្លើងឆេះព្រៃធំៗ។

កម្មវិធីសុវត្ថិភាពភ្លើងឆេះព្រៃសហគមន៍របស់យើងរួមមានផែនការរយៈពេលខ្លី មធ្យម និងវែងដើម្បីធ្វើឱ្យប្រព័ន្ធរបស់យើងកាន់តែមានសុវត្ថិភាព។ ជំហានដែលយើងកំពុងអនុវត្តនៅឆ្នាំនេះរួមមាន៖



កាត់បន្ថយ ហានិភ័យ ភ្លើងឆេះព្រៃ

- ពង្រឹងហេដ្ឋារចនាសម្ព័ន្ធរបស់យើង ជាមួយនឹងបង្គោលភ្លើងកាន់តែវែងមាំ ស្រោបខ្សែភ្លើង និងផ្តោតលើបណ្តាញអគ្គិសនីក្រោមដី
- លក្ខណៈជួបតាម និងលើសកម្រិតស្តង់ដារព្រៃ និង បទដ្ឋានសុវត្ថិភាពអគ្គិភ័យរបស់រដ្ឋ
- ពន្លឿនការត្រួតពិនិត្យ នៃហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់យើងនៅក្នុងតំបន់ដែលមានហានិភ័យខ្ពស់នៃអគ្គិភ័យ



កែលម្អ ការយល់ដឹងអំពីស្ថានភាព

- ដំឡើងស្ថានីយ៍អាកាសធាតុបន្ថែម ដើម្បីព្យាករណ៍យ៉ាងច្បាស់អំពីតម្រូវការ និងការបញ្ចប់ព្រឹត្តិការណ៍ការបិទថាមពលអគ្គិសនីសម្រាប់សុវត្ថិភាពសាធារណៈ (Public Safety Power Shutoff-PSPS)
- ដំឡើងកាមេរ៉ាដែលមានកម្រិតរូបភាពខ្ពស់នៅក្នុងតំបន់ដែលមានការកំរាមអគ្គិភ័យខ្ពស់ដើម្បីកំណត់ពីភ្លើងឆេះព្រៃដែលអាចកើតមាន
- ការសម្របសម្រួល បង្ការ និងកិច្ចខិតខំប្រឹងប្រែងឆ្លើយតប ដោយតាមដានហានិភ័យនៃភ្លើងឆេះព្រៃនៅពេលវេលាជាក់ស្តែងពីមជ្ឈមណ្ឌលប្រតិបត្តិការសុវត្ថិភាពភ្លើងឆេះព្រៃ 24/7 របស់យើង



កាត់បន្ថយ ផលប៉ះពាល់នៃព្រឹត្តិការណ៍ការបិទថាមពលអគ្គិសនី សម្រាប់សុវត្ថិភាពសាធារណៈ

- កាត់បន្ថយចំនួនអតិថិជនដែលរងផលប៉ះពាល់ដោយព្រឹត្តិការណ៍ការបិទថាមពលអគ្គិសនីសម្រាប់សុវត្ថិភាពសាធារណៈ ជិតមួយភាគបីបើប្រៀបធៀបនឹងឆ្នាំមុន
- កាត់បន្ថយពេលវេលានៃការស្តារឡើងវិញពាក់កណ្តាល បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៩ ដូច្នេះយើងនឹងបង្កើនថាមពលឡើងវិញក្នុងកំឡុងពេល 12 ម៉ោងពេលថ្ងៃបន្ទាប់ពីអាកាសធាតុធ្ងន់ធ្ងរបានកន្លងផុតទៅ
- ផ្តល់ព័ត៌មាន និងធនធានកាន់តែប្រសើរដល់អតិថិជន និងសហគមន៍ មុនពេលអំឡុងពេល និងក្រោយពេលព្រឹត្តិការណ៍ការបិទថាមពលអគ្គិសនីសម្រាប់សុវត្ថិភាពសាធារណៈ

វិធានការមួយចំនួនដែលបានបញ្ចូលក្នុងឯកសារនេះត្រូវបានគេគិតថាជាវិធានការណ៍ប្រុងប្រយ័ត្នបន្ថែមដែលមានគោលបំណងកាត់បន្ថយហានិភ័យនៃភ្លើងឆេះព្រៃ។ "PG&E" គឺសំដៅទៅលើក្រុមហ៊ុនហ្គាស និងអគ្គិសនីជាស៊ីកិច ដែលជាបុត្រសម្ព័ន្ធរបស់ PG&E Corporation. ©2020 ក្រុមហ៊ុនហ្គាស និងអគ្គិសនីជាស៊ីកិច។ រក្សាសិទ្ធិគ្រប់យ៉ាង។ CCC-0620-2499. 04/27/2020

តើអ្នកមានផែនការដើម្បីរក្សាសុវត្ថិភាពក្នុងអំឡុងពេលភ្លើងឆេះព្រៃដែរឬទេ?

ការគំរាមកំហែងនៃអាកាសធាតុក្តៅខ្លាំង និងភ្លើងឆេះព្រៃនៅតែបន្តកើនឡើង។ ខាងក្រោមនេះជាជំហានមួយចំនួនដើម្បីជួយការពារអ្នក ក្រុមគ្រួសារ និងផ្ទះរបស់អ្នកឱ្យមានសុវត្ថិភាព។



រៀបចំ និងអនុវត្ត ផែនការដើម្បី ប្រាកដថាអ្នករាល់គ្នានៅក្នុងផ្ទះរបស់អ្នកដឹងពីអ្វីដែលត្រូវធ្វើក្នុងពេលមានអាកាសធាតុ។



ធ្វើបច្ចុប្បន្នភាពព័ត៌មាន
ទំនាក់ទំនងរបស់អ្នក ដោយចូលទៅកាន់គេហទំព័រ pge.com/mywildfirealerts។



ថែរក្សាលំហូរសម្រាប់ការពារ នៅជុំវិញផ្ទះរបស់អ្នកដោយកាត់គុម្ពាត និងដើមឈើជាប្រចាំ។ សូមមើល readyforwildfire.org សម្រាប់ព័ត៌មានជំនួយ និងព័ត៌មានបន្ថែម។



បង្កើត ឬដាក់បញ្ចូលឡើងវិញ កញ្ចប់ឧបករណ៍សង្គ្រោះបន្ទាន់របស់អ្នកជាមួយនឹងការផ្គត់ផ្គង់ដែលមានរយៈពេលមួយសប្តាហ៍ និង ផែនការសម្រាប់ថ្ងៃដែលត្រូវទុកក្នុងកន្លែងត្រជាក់ ឬឧបករណ៍វេជ្ជសាស្ត្រដែលត្រូវការថាមពលអគ្គិសនី។

កម្មវិធីសុវត្ថិភាពភ្លើងឆេះព្រៃសហគមន៍ ជាតិលេខ

ភាពជឿនលឿនឆ្នាំ 2019 របស់ក្រុមហ៊ុន PG&E និងគោលដៅ 2020 សម្រាប់ការកែលម្អបន្ថែម



ការពង្រឹងប្រព័ន្ធ

ការដំឡើងបង្គោលភ្លើងកាន់តែរឹងមាំ ស្រោបខ្សែភ្លើង និង/ឬការផ្តោតលើបណ្តាញអគ្គិសនីក្រោមដី




ការគ្រប់គ្រងលម្អុរក្នុងជាតិ

ត្រួតពិនិត្យ កាត់ចេញ និងដកក្រុមជាតិចេញ




ម៉ាស៊ីនថតដែលមានគុណភាពខ្ពស់

ការធ្វើឱ្យប្រសើរឡើងនូវការត្រួតពិនិត្យពេលវេលាពិតប្រាកដនៃតំបន់ និងលក្ខខណ្ឌដែលមានហានិភ័យខ្ពស់




ស្ថានីយ៍អាកាសធាតុ

ផ្តល់ការព្យាករណ៍អាកាសធាតុច្បាស់លាស់ជាងមុន



ការបែងចែកឧបករណ៍

ការបែងចែកបណ្តាញចែកចាយជាផ្នែកតូចៗ



* មិនរាប់បញ្ចូលការងារពង្រីកព្រៃក្នុងតំបន់ដែលនៅជិតខ្សែភ្លើងបញ្ជូនគងស្បូងទាបដែលមានគោលបំណងកាត់បន្ថយហានិភ័យភ្លើងឆេះព្រៃផង និងការបោះជំហានទៅមុខនៃ ព្រឹត្តិការណ៍ការបិទថាមពលអគ្គិសនីសម្រាប់សុវត្ថិភាពសាធារណៈនាពេលអនាគត។

ស្វែងយល់បន្ថែម

សម្រាប់ការខិតខំប្រឹងប្រែងចុងក្រោយនៃសុវត្ថិភាពអគ្គិភ័យរបស់ក្រុមហ៊ុន PG&E's សូមចូលទៅកាន់គេហទំព័រ pge.com/wildfiresafety។ ដើម្បីស្វែងយល់បន្ថែមអំពីរបៀបដែលអ្នក និងក្រុមគ្រួសាររបស់អ្នកអាចរៀបចំសម្រាប់ព្រឹត្តិការណ៍ការបិទថាមពលអគ្គិសនីសម្រាប់សុវត្ថិភាពសាធារណៈ សូមចូលទៅកាន់គេហទំព័រ safetyactioncenter.pge.com។

ក្រុមការងាររបស់ក្រុមហ៊ុន PG&E នៅតែស្ថិតនៅកន្លែងការងារដើម្បីបំពេញការងារចាំបាច់រក្សាសេវាកម្មហ្គាស និងអគ្គិសនី និងកាត់បន្ថយការគំរាមកំហែងនៃភ្លើងឆេះព្រៃពេលដែលការចាត់វិធានការចាំបាច់ដើម្បីរក្សាសុវត្ថិភាពសហគមន៍ដើម្បីទប់ទល់នឹងជំងឺកូវីដ-១៩។